

យល់ដឹងអំពីសិទ្ធិរបស់អ្នក៖ ការណែនាំសម្រាប់សមាជិកសហគមន៍ ដែលមានដីកានិរទេស



ប្រសិនបើអ្នកជាសមាជិកសហគមន៍ដែលបានទទួលដីកានិរទេស
សេចក្តីណែនាំនេះអាចជួយអ្នកឱ្យយល់ពីអ្វីដែលអ្នកគួររំពឹងទុក
និងស្វែងរកជម្រើសរបស់អ្នក។

ខែមីនា ឆ្នាំ 2025

សេចក្តីណែនាំនេះត្រូវបានបង្កើតឡើងដោយ Immigrants' Rights Clinic នៅ Stanford Law School Asian Law Caucus, Center for Empowering Refugees & Immigrant, និង New Light Wellness។ យើងមិនបានធ្វើការឱ្យ និងមិនត្រូវបានផ្តល់មូលនិធិដោយផ្នែកណាមួយនៃនាយកដ្ឋានសន្តិសុខមាតុភូមិ រួមមានដូចជា ICE, USCIS ឬ CBP នោះទេ។

តើការណែនាំនេះជាអ្វី?

ប្រសិនបើអ្នក ឬសាច់ញាតិរបស់អ្នកដែលជាសមាជិកសហគមន៍ ដែលមានដីកានិរទេស

ការណែនាំនេះគឺមានគោលបំណងជួយដល់អ្នកដូចជា៖

- ជួយអ្នកឱ្យយល់ថាស្ថាប័ណ្ណ ICE អាចនឹងចាត់វិធានការដើម្បីព្យាយាមនិរទេសអ្នក (ឬសាច់ញាតិរបស់អ្នក)
- ជួយអ្នកឱ្យយល់ពីរបៀបដែលអ្នក (ឬសាច់ញាតិរបស់អ្នក) អាចតវ៉ានឹងការនិរទេសខ្លួន ហើយបន្តរក្សាទុកនៅក្នុងសហរដ្ឋអាមេរិក និង
- ជួយអ្នក (ឬសាច់ញាតិរបស់អ្នក) ធ្វើការរៀបចំ និងធ្វើការសម្រេចចិត្តទុកជាមុនសំរាប់អនាគតមួយដែលគ្មានភាពប្រាកដប្រជា។



សេចក្តីណែនាំនេះត្រូវបានចែកជា៣ផ្នែកធំៗ ដោយរួមបន្ថែមទាំងបញ្ជីត្រួតពិនិត្យនៅក្នុងទំព័រចុងក្រោយផងដែរ។ សេចក្តីណែនាំនឹងពិភាក្សាលើ៖

ផ្នែកទី I៖ ការយល់ដឹងអំពីដីកានិរទេស

ផ្នែកទី I ពិភាក្សាអំពីផលប៉ះពាល់របស់អ្នក ឬសាច់ញាតិរបស់អ្នកដែលមានដីកានិរទេស។

ផ្នែកទី II៖ សំណើសុំបើកសំណុំរឿងឡើងវិញ

ផ្នែកទី II មានព័ត៌មានស្តីអំពីរបៀបដែលអ្នកអាចធ្វើការដាក់សំណើសុំបើកសំណុំរឿងឡើងវិញ (វិធីសាស្ត្រមួយដើម្បីបន្តការតស៊ូក្នុងសំណុំរឿងអន្តោប្រវេសន៍របស់អ្នក) ហើយមើលថាតើនេះជាជំហានត្រឹមត្រូវសម្រាប់អ្នករឺអត់ និងអ្វីខ្លះដែលអ្នកអាចធ្វើបានដើម្បីរៀបចំខ្លួនទុកជាមុន។

ផ្នែកទី III៖ ការរៀបចំខ្លួននៅពេលមាន ICE ទាក់ទងមក

ផ្នែកទី III មានព័ត៌មានអំពីអ្វីដែលនឹងកើតឡើងប្រសិនបើអ្នកត្រូវបានស្នើសុំឱ្យចូលរួមការបង្ហាញខ្លួនជាមួយផ្នែកអន្តោប្រវេសន៍ និងគយ (ICE) និងរបៀបដែលអ្នកអាចរៀបចំខ្លួនទុកជាមុនសម្រាប់ការប្រឈមនឹងការឃុំខ្លួន និងការនិរទេសដែលអាចកើតមានឡើង។

ផ្នែកទី IV៖ បញ្ជីត្រួតពិនិត្យ និងសម្ភារៈផ្សេងៗ

ផ្នែកទី IV មានបញ្ជីត្រួតពិនិត្យផ្សេងៗ ដែលអាចជួយអ្នករៀបចំឯកសារ និងព័ត៌មានផ្សេងៗ។

ផ្នែកទី I: ការយល់ដឹងអំពីដីកានិរទេស

អ្នក ឬសាច់ញាតិរបស់អ្នកប្រហែលជាបានទទួល "ដីកានិរទេស" ដែលត្រូវបានគេស្គាល់ម្យ៉ាងទៀតថាជា "ដីកាចុងក្រោយនៃការបញ្ជូនចេញ" ឬ "បទបញ្ជាឱ្យបញ្ជូនចេញ" ។

តើនេះមានន័យដូចម្តេច? វាមានន័យថាប្រព័ន្ធអន្តោប្រវេសន៍របស់សហរដ្ឋអាមេរិកបានកំណត់ថាអ្នកឬសាច់ញាតិរបស់អ្នកមិនបានរស់នៅស្របច្បាប់នៅក្នុងសហរដ្ឋអាមេរិក ឬក៏អ្នក ឬសាច់ញាតិរបស់អ្នកមានសិទ្ធិរស់នៅស្របច្បាប់ដែរ ប៉ុន្តែបានបំពានលើលក្ខខណ្ឌនៃសិទ្ធិរស់នៅណាមួយ។ មូលហេតុទូទៅមួយដែលមនុស្សម្នាក់អាចទទួលបានដីកានិរទេស គឺដោយសារតែពួកគេត្រូវបានកាត់ទោសពីបទឧក្រិដ្ឋណាមួយ។ ដីកានិរទេសមានន័យថាអ្នក ឬសាច់ញាតិរបស់អ្នកអាចនឹងត្រូវនិរទេសចេញពីសហរដ្ឋអាមេរិក។

មនុស្សមួយចំនួនបានទទួលដីកានិរទេសជាច្រើនខែ ជាច្រើនឆ្នាំ ឬជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែរដ្ឋាភិបាលមិនដែលនិរទេសពួកគេចេញពីសហរដ្ឋអាមេរិកឡើយ។ ពួកគេទាំងនោះនៅតែបានបន្តរស់នៅក្នុងសហរដ្ឋអាមេរិក ទោះបីជាពួកគេមានដីកានិរទេសក៏ដោយ។ នេះក៏អាចជាស្ថានភាពមួយរបស់អ្នក ឬសាច់ញាតិរបស់អ្នកដែរ។

ទោះបីជាពេលវេលាបានកន្លងផុតទៅយូរណាស់ក៏ដោយ ក៏រដ្ឋាភិបាលអាចនៅតែព្យាយាមបញ្ជូនអ្នក ឬសាច់ញាតិរបស់អ្នកចេញពីអាមេរិកដែរ។ ដូចនេះវាមានសារៈសំខាន់ណាស់ក្នុងការយល់ដឹងពីជម្រើសដែលមានសំរាប់អ្នក។



“ដំបូង ខ្ញុំមានអារម្មណ៍ថាគ្មានអ្វីដែលខ្ញុំអាចធ្វើបានដើម្បីធ្វើការផ្លាស់ប្តូរករណីនិរទេសរបស់ខ្ញុំទេ។ មិនយូរមិនឆាប់វានឹងកើតឡើង។ នៅពេលធ្វើការជាមួយស្ថានប័ណ្ណ ALC គឺជាចំណុចរបត់មួយដែលធ្វើឱ្យអ្វីៗផ្លាស់ប្តូរទាំងស្រុង។ នោះហើយជាពេលដែលខ្ញុំចាប់ផ្តើមដឹងថា គឺមានផ្លូវ និងមានសហគមន៍មួយសម្រាប់អ្នក។”

លោក Rickie Chhoeun
រស់នៅទីក្រុងឡុងប៊ិច
រដ្ឋកាលីហ្វ័រញ៉ា

ហេតុអ្វីបានជា ICE ព្យាយាមនិរទេសខ្ញុំ?

វាប្រហែលជាធ្វើឲ្យអ្នកមានអារម្មណ៍ថាអយុត្តិធម៌យ៉ាងខ្លាំងដែលស្ថាប័ណ ICE ព្យាយាមនិរទេសអ្នកបន្ទាប់ពីរយៈពេលជាច្រើនឆ្នាំកន្លងផុតទៅហើយ។ ជាអកុសលប្រព័ន្ធអន្តោប្រវេសន៍អនុវត្តចំពោះបុគ្គលម្នាក់ៗដែលមានប្រវត្តិកាត់ទោសយ៉ាងតឹងរឹង។ នេះជាការពិតបើទោះជាការកាត់ទោសនេះបានកើតឡើងជាច្រើនឆ្នាំ មកហើយ ហើយបុគ្គលនោះបានផ្លាស់ប្រែជីវិតរបស់ពួកគេឡើងវិញក៏ដោយ។ អ្នកមានហានិភ័យក្នុងការនិរទេសប្រសិនបើអ្នកបានទទួលដីកានិរទេសកាលពីអតីតកាល ឧទាហរណ៍ ដោយសារអ្នកធ្លាប់ជាប់ទោសព្រហ្មទណ្ឌណាមួយ។



ICE នៅតែព្យាយាមនិរទេសអ្នក....



ទោះបីជាអ្នកធ្លាប់ជាប់គុក ឬនៅក្នុងមន្ទីរឃុំឃាំងរួចហើយក៏ដោយ តែច្បាប់អន្តោប្រវេសន៍ ចែងថារដ្ឋាភិបាលសហរដ្ឋអាមេរិកអាចនិរទេសអ្នកបានដោយសារតែអ្នកធ្លាប់ត្រូវបានកាត់ទោស។



ទោះបីជាអ្នកបានទទួលដីកានិរទេសខ្លួនជាច្រើនឆ្នាំកន្លងមក ព្រមទាំងបានបង្ហាញខ្លួនជាមួយនឹងស្ថាប័ណ ICE អស់ជាច្រើនឆ្នាំ ហើយរដ្ឋាភិបាលសហរដ្ឋអាមេរិកក៏មិនដែលព្យាយាមនិរទេសអ្នកក៏ដោយ ក៏អ្នកនៅតែមានដីកានិរទេសនៅក្នុងកំណត់ត្រាអន្តោប្រវេសន៍របស់អ្នកដែរ។



អ្នកអាចធ្វើវិធានការខ្លះដើម្បីតវ៉ាការនិរទេសរបស់អ្នក ហើយបន្តស្នាក់នៅក្នុងប្រទេសនេះ។ យើងណែនាំអ្នកឱ្យធ្វើសកម្មភាពឥឡូវនេះ ព្រោះថាបើអ្នកធ្វើសកម្មភាពកាន់តែឆាប់ អ្នកកាន់តែមានឱកាសច្រើនក្នុងការតវ៉ានឹងការនិរទេសរបស់អ្នក។ សេចក្តីនៃនាំនេះនឹងពន្យល់អំពីសកម្មភាពមួយចំនួនដែលអ្នកអាចធ្វើបាន។

ផ្នែកទី II: សំណើសុំបើកសំណុំរឿងឡើងវិញ ៖ វិធីក្នុងការស្នាក់នៅបន្ត

ផ្នែកនេះ
រួមមាន....

- 1 តើអ្វីជាសំណើសុំបើកសំណុំរឿងឡើងវិញ?
- 2 ហេតុផលដែលអ្នកអាចនឹងដាក់សំណើសុំបើកសំណុំរឿងឡើងវិញ
- 3 ដែនកំណត់លើសំណើសុំបើកសំណុំរឿងឡើងវិញ
- 4 ជំហានបន្តបន្ទាប់ដែលអ្នកអាចធ្វើ ក្នុងការត្រៀមខ្លួនសំរាប់ដាក់សំណើសុំបើកសំណុំរឿងឡើងវិញ

ប្រហែលជាមានវិធីមួយដែលអ្នកអាចតវ៉ានឹងការនិរទេសចេញដែលអាចនឹងកើតឡើង ហើយបន្តស្នាក់នៅក្នុងសហរដ្ឋអាមេរិក។

រឿងនេះអាចកើតឡើងទៅបាន ដោយការដាក់ពាក្យស្នើសុំផ្លូវច្បាប់ដែលហៅថា **សំណើសុំបើកសំណុំរឿងឡើងវិញ (MTR)**។ MTR គឺជាសំណើសម្រាប់តុលាការអន្តោប្រវេសន៍ដើម្បីលុបចោលដីកានិរទេសរបស់អ្នក ដោយសារតែព័ត៌មានថ្មី។ វាអាចផ្តល់ឱ្យអ្នកនូវឱកាសមួយផ្សេងទៀតក្នុងការតវ៉ានឹងករណីរបស់អ្នកនៅក្នុងតុលាការអន្តោប្រវេសន៍ ហើយអាចស្នាក់នៅដោយស្របច្បាប់នៅក្នុងសហរដ្ឋអាមេរិក។

កិច្ចការនេះគឺជាមានដំណើរការវែងឆ្ងាយ និងស្មុគស្មាញ ហើយក៏មិនអាចទៅរួចសម្រាប់មនុស្សគ្រប់គ្នានោះដែរ។ អ្នកចាំបាច់ត្រូវតែស្វែងរកមេធាវីប្រសិនបើអ្នកចង់ដាក់សំណើសុំបើកសំណុំរឿងឡើងវិញ។ ដោយសារតែសំណើសុំបើកសំណុំរឿងឡើងវិញមានកាលកំណត់ដាក់លាក់ វាពិតជាចាំបាច់ណាស់ដែលអ្នកត្រូវចាប់ផ្តើមដំណើរការនេះឱ្យបានកាន់តែឆាប់តាមដែលអ្នកអាចធ្វើបាន។ សំណាងល្អ មានជំហានខ្លះដែលអ្នកអាចធ្វើតម្រូវនេះបានដើម្បីរៀបចំសម្រាប់សំណើសុំបើកសំណុំរឿងឡើងវិញបាន ទោះបីជាមិនទាន់បានជួបជាមួយមេធាវីក៏ដោយ។

គោលបំណងនៃផ្នែកនេះមិនមែនដើម្បីរៀបចំអ្នកឱ្យដាក់សំណើសុំបើកសំណុំរឿងឡើងវិញដោយគ្មានមេធាវីនោះទេ ទោះបីជាវាអាចទៅរួចក៏ដោយ។ ផ្ទុយទៅវិញ គោលបំណងគឺដើម្បីផ្តល់ការណែនាំខ្លះៗអំពីវិធីសម្រេចចិត្តថាតើសំណើសុំបើកសំណុំរឿងឡើងវិញគឺជាជម្រើសដ៏ល្អសម្រាប់អ្នក និងរបៀបក្នុងការប្រមូលឯកសារ និងស្វែងរកមេធាវីឱ្យបានត្រឹមត្រូវ។

ប្រសិនបើអ្នកមិនប្រាកដថាអ្នកមានដីកានិរទេសឬអត់ អ្នកអាចទូរស័ព្ទទៅលេខ
1-800-898-7180
ចូលទៅកាន់គេហទំព័រ
<https://acis.eoir.justice.gov/en/> **ឬប្រើ**
QR កូដដើម្បីរកមើលព័ត៌មាន



តើសំណើសុំបើកសំណុំរឿងឡើងវិញ គឺជាជម្រើសសមរម្យសម្រាប់ខ្ញុំឬទេ?

ខាងក្រោមនេះគឺជាមូលហេតុមួយចំនួនដែលអាចធ្វើឱ្យអ្នកពិចារណាក្នុងការដាក់សំណើសុំបើកសំណុំរឿងឡើងវិញ។


វាអាចនឹងមានលក្ខណៈស្មុគស្មាញ ក្នុងការប្រាប់ថាតើអ្នកអាចស្នើសុំបើកសំណុំរឿងអន្តោប្រវេសន៍អ្នកសារឡើងវិញបានដែរឬទេ។ ហើយវាជាការល្អបំផុតក្នុងការប្រឹក្សាជាមួយនឹងមេធាវីដែលអ្នកអាចទុកចិត្តបាន។

(1) ច្បាប់ត្រូវបានផ្លាស់ប្តូរ ហើយការផ្តន្ទាទោសរបស់អ្នកមិនត្រូវបានចាត់ទុកថាជាបទឧក្រិដ្ឋដែលភ្ជាប់មកជាមួយការពិន័យអន្តោប្រវេសន៍ទៀតទេ។

(2) កាលពីមុនអ្នកមិនមានលក្ខណៈគ្រប់គ្រាន់ក្នុងការលើកលែង ឬ ទទួលជំនួយផ្នែកអន្តោប្រវេសន៍ ប៉ុន្តែឥឡូវអ្នកមានគ្រប់លក្ខណៈដែលអាចទទួលបាន។
អ្នកប្រហែលជាអាចស្នាក់នៅដោយស្របច្បាប់នៅអាមេរិក បើទោះជាមានការផ្តន្ទាទោសមួយចំនួនដោយអ្នកត្រូវស្នើសុំការលើកលែង ឬស្នើសុំជំនួយ។ មិនមែនគ្រប់គ្នាអាចមានលក្ខណៈគ្រប់គ្រាន់ដើម្បីទទួលបានទេ ហើយជារឿយៗវាអាស្រ័យលើ៖ (1) ប្រសិនបើអ្នកមានសាច់ញាតិជាសញ្ជាតិអាមេរិក ឬ មានបណ្ណស្នាក់នៅបែតង និង (2) ប្រសិនបើអ្នកអាចបង្ហាញថាអ្នកមានភាពលំបាកទៅកាន់ក្រុមគ្រួសាររបស់អ្នក ហើយបង្ហាញថាអ្នកបានកសាងជីវិតរបស់អ្នកជាថ្មីបន្ទាប់ពីផ្តន្ទាទោសហើយ។ អ្នកក៏អាចអាចទទួលបានការជួយតាមរយៈការដាក់ពាក្យសុំសិទ្ធិជ្រកកោនផងដែរ (asylum)។

(3) សិទ្ធិរបស់អ្នកត្រូវបានរំលោភបំពាន នៅពេលដែលអ្នកនៅក្នុងតុលាការអន្តោប្រវេសន៍។ ឧទាហរណ៍ មេធាវីរបស់អ្នកបំពេញការងារមិនបានល្អក្នុងការធ្វើជាតំណាងរបស់អ្នក ដូចជា ខកខានថ្ងៃសំខាន់ណាមួយ ឬមិនបានការដាក់ពាក្យស្នើសុំជំនួយផ្នែកអន្តោប្រវេសន៍ដែលអ្នកមានគ្រប់លក្ខណៈក្នុងការទទួលយកបាន។ នេះត្រូវបានហៅថា ជំនួយឥតប្រសិទ្ធភាពនៃផ្នែកប្រឹក្សាយោបល់។

(4) ទោសព្រហ្មទណ្ឌរបស់អ្នកត្រូវបានលុបចោល។ វាគឺជារឿងសំខាន់ក្នុងការកត់ចំណាំថា មានវិធីផ្សេងៗគ្នាដែលការផ្តន្ទាទោសត្រូវបានលុបចោល វិធីមួយចំនួនក្នុងនោះអាចជួយសំណុំរឿងអន្តោប្រវេសន៍របស់អ្នកនិងមួយចំនួនទៀតពុំអាចជួយបានទេ។



ការលើកលែងទោស៖ មធ្យោបាយមួយ ដែលជួយអ្នកស្នើសុំបើកសំណុំរឿងឡើងវិញ



ការលើកលែងទោស គឺជាមធ្យោបាយមួយដែលអាចមានលក្ខណៈសម្បត្តិគ្រប់គ្រងសម្រាប់ស្នើសុំបើកសំណុំរឿងឡើងវិញ។ លោក មុនី ធ្លាប់ត្រូវបានគេលើកលែងទោស ហើយក៏បានធ្លាប់ដាក់ស្នើ MTR ដោយទទួលបានជោគជ័យផងដែរ។ ដំណើរនៃការលើកលែងទោស គឺមានលក្ខណៈខុសៗគ្នាទៅតាមរដ្ឋនីមួយៗ និងទៅតាមមនុស្សម្នាក់ៗ។



មុនី នេត
ទីក្រុងម៉ូនេស្ត រដ្ឋកាលីហ្វ័រញ៉ា

សំណួរ៖ តើការលើកលែងទោសមានដំណើរការបែបណា?

“ដំណើរការសុំលើកលែងទោសបានចាប់ផ្តើមជាច្រើនខែមុនពេលខ្ញុំត្រូវបានឃុំខ្លួន។ ពេលនោះខ្ញុំកំពុងព្យាយាមធ្វើអ្វីមួយសំរាប់ជីវិតរបស់ខ្ញុំ។ ខ្ញុំកំពុងព្យាយាមក្លាយជាតំណាងធានារ៉ាប់រង។ តែត្រូវបានគេប្រាប់ថាដោយសារជីវប្រវត្តិរបស់ខ្ញុំនោះខ្ញុំមិនអាចធ្វើបានទេ។”

ដំបូងខ្ញុំបានទៅតុលាការនៅក្នុងតំបន់របស់ខ្ញុំ ដើម្បីធ្វើការស្នើសុំលុបចោលសំណុំរឿងរបស់ខ្ញុំ។ ប៉ុន្តែស្បៀននៅឯតុលាការនោះបានប្រាប់ខ្ញុំថាដោយសារតែខ្ញុំមានបទឧក្រិដ្ឋ គេមិនអាចលុបសំណុំរឿងរបស់ខ្ញុំបានទេ។ ពួកគេបានប្រាប់ខ្ញុំឲ្យទៅជួបជាមួយអ្នកការពារសិទ្ធិសាធារណៈ [ហើយសុំ] វិញ្ញាបនប័ត្រនៃការស្តារនីតិសម្បទាចំពោះបទឧក្រិដ្ឋ។

ខ្ញុំក៏បានទៅនិយាយជាមួយនឹងអ្នកការពារសិទ្ធិសាធារណៈ ហើយពួកគេបានជួយខ្ញុំ។ ពួកគេបានកំណត់ពេលដើម្បីឡើងតុលាការ [ខ្ញុំក៏បានជួបជាមួយអ្នកស៊ើបអង្កេតម្នាក់ផងដែរ] នៅមុនពេលតុលាការបើកសវនាការ។ យើងបានជួបគ្នានៅហាងកាហ្វេ Starbucks មួយកន្លែង គាត់បានសួរសំនួរខ្ញុំមួយចំនួន។ ខ្ញុំបានប្រាប់គាត់ថា ជីវិតខ្ញុំត្រូវបានផ្លាស់ប្តូរហើយ។ ខ្ញុំបានទៅចូលរួមជាមួយនឹងពួកជំនុំនៅឯព្រះវិហារ ហើយខ្ញុំក៏បានសម្រេចចិត្តបម្រើការងារក្នុងសហគមន៍របស់ខ្ញុំផងដែរ។

បន្ទាប់មកគាត់ក៏បានសរសេររបាយការណ៍មួយផ្ញើទៅកាន់តុលាការ។ ចៅក្រមបានផ្តល់ឲ្យខ្ញុំនូវវិញ្ញាបនប័ត្រនៃការស្តារនីតិសម្បទា។ នៅពេលនោះសំណើខ្ញុំបានបញ្ជូនទៅកាន់ការិយាល័យអភិបាលរដ្ឋ ហើយយើងចាប់ផ្តើមប្រមូលលិខិតដាក់ព្យាបាល។ [ដើម្បីយើង] អាចបញ្ជូនសំណើរនោះទៅកាន់អភិបាលរដ្ឋ ដើម្បីឲ្យគេលើកលែងទោសខ្ញុំ។”

ពេលវេលា និងចំនួនកំណត់ នៅលើការស្នើសុំបើកសំណុំរឿងឡើងវិញ

1
ស្នើសុំបើកសំណុំ
រឿងឡើងវិញ

ជាទូទៅ អ្នកអាចដាក់ស្នើសុំបើកសំណុំរឿងឡើងវិញ បានតែមួយប៉ុណ្ណោះ ហើយអ្នកត្រូវតែដាក់ឯកសារក្នុង កំឡុងពេល 90 ថ្ងៃនៃការចេញដីការនិរទេស។ ទោះ យ៉ាងណាក៏ដោយនៅមានករណីលើកលែងមួយចំនួន។

90
ថ្ងៃ ផុតកំណត់

មធ្យោបាយជុំវិញកាលបរិច្ឆេទផុតកំណត់ 90 ថ្ងៃ៖

ថ្ងៃផុតកំណត់រយៈពេល 90 ថ្ងៃដើម្បីដាក់ស្នើ MTR ទំនងជាបានផុតកំណត់ហើយសម្រាប់សមាជិកថ្នាក់ ភាគច្រើន ដោយសារតែពួកគេបានទទួលដីការនិរទេសជាច្រើនឆ្នាំមកហើយ។

- អ្នកប្រហែលជាអាចរំលងពេលកំណត់ 90 ថ្ងៃបាន ប្រសិនបើអ្នកមានស្ថានភាពពិសេស ណាមួយដែលធ្វើឱ្យអ្នកមិនអាចបំពេញវាបាន ហើយអ្នកអាចបង្ហាញប្រាប់គេថាអ្នកបានខិតខំប្រឹង ប្រែងដើម្បីឱ្យទាន់កាលបរិច្ឆេទកំណត់នោះដែរ។ ពាក្យផ្លូវច្បាប់សម្រាប់ការងារនេះគឺ **equitable tolling** នៃកាលបរិច្ឆេទកំណត់។ មិនមែនបុគ្គលគ្រប់រូបសុទ្ធតែអាចបង្ហាញប្រាប់គេពីឧបសគ្គ ដែលធ្វើឱ្យខ្លួនយឺតយ៉ាវបាននោះទេ។ ដូច្នេះហើយ វាជាការចាំបាច់ណាស់ក្នុងការជួបជជែកជាមួយ នឹងមេធាវី។
- ទោះបីជាអ្នកខកខានកាលបរិច្ឆេទកំណត់ 90 ថ្ងៃនេះក៏ដោយ ក៏អ្នកនៅតែអាចស្នើសុំឱ្យ តុលាការអន្តោប្រវេសន៍ បើកសំណុំរឿងរបស់អ្នកឡើងវិញ ប៉ុន្តែតុលាការអន្តោប្រវេសន៍នឹងធ្វើ ដូច្នេះទៅបាន លុះត្រាតែអ្នកអាចផ្តល់ហេតុផលដ៏សមរម្យមួយ។ ពាក្យផ្លូវច្បាប់សម្រាប់រឿងនេះ គឺ **sua sponte** បើកឡើងវិញ។

តើខ្ញុំនឹងត្រូវបានការពារពីការនិរទេសឬទេ ប្រសិនបើខ្ញុំដាក់សុំបើកសំណុំរឿង ឡើងវិញ

ជាអកុសលអត់ទេ (យ៉ាងហោចណាស់វាមិន ដោយស្វ័យប្រវត្តិ)។ ស្ថាប័ណ ICE នៅតែអាចនិរទេសអ្នក បាន ខណៈពេលដែលសំនើរបើកសំណុំរឿងឡើងវិញរបស់អ្នកស្ថិតក្នុងការរង់ចាំ។ មានករណីលើកលែង តិចតួចមួយចំនួនដែលអាចការពារបុគ្គលមិនឱ្យត្រូវបណ្តេញចេញខណៈដែល MTR របស់ពួកគេកំពុងស្ថិត ក្នុងការរង់ចាំ។ ឧទាហរណ៍ អ្នកខកខានមិនបានចូលសវនាការអន្តោប្រវេសន៍របស់អ្នក ដោយសារតែអ្នក មិនដែលបានទទួលការជូនដំណឹងអំពីសវនាការនោះសោះ។

ប្រសិនបើអ្នកមិនស្ថិតចូលទៅក្នុងករណីលើកលែងណាមួយទេ អ្នកត្រូវតែដាក់ស្នើសុំបន្តស្នាក់នៅដោយ ផ្អាកការបណ្តេញចេញអមជាមួយនឹងសុំបើកសំណុំរឿងឡើងវិញ។ ប្រសិនបើអ្នកឈ្នះលើការសុំបន្តស្នាក់ នៅនេះ ដែលនឹងផ្អាកការនិរទេសរបស់អ្នកសិន ខណៈពេលដែលអ្នកកំពុងរង់ចាំការសម្រេចចិត្តលើ MTR របស់អ្នក។ អ្នកគួរតែស្វែងរកតំណាងផ្លូវច្បាប់សម្រាប់ MTR របស់អ្នក និងការស្នើសុំបន្តការស្នាក់នៅ របស់អ្នក។

តើមានជំហានអ្វីខ្លះដែលខ្ញុំអាចអនុវត្តឱ្យរនេះក្នុងការរៀបចំ?

ជំហានដំបូងដែលអ្នកអាចធ្វើបានគឺ ស្នើសុំកំណត់ត្រាអន្តោប្រវេសន៍ និង ព្រហ្មទណ្ឌរបស់អ្នក។ អ្នក ហើយនិងមេធាវី នឹងត្រូវការកំណត់ត្រាទាំងនេះ ដើម្បីស្វែងយល់ថាតើអ្នកធ្លាប់ត្រូវបានគេកាត់ទោសពីបទអ្វីខ្លះ ហើយហេតុអ្វីអ្នកបាន ទទួលដីកានិរទេស ហើយថាតើអ្នកអាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការស្នើសុំបើកសំណុំរឿងឡើងវិញ ដែលឬទេ។ អ្នកអាចធ្វើឱ្យដំណើរការនៃការទទួលបានជំនួយផ្នែកច្បាប់កាន់តែមានប្រសិទ្ធភាពឡើង ដោយការអ្នក មានកំណត់ត្រារបស់ខ្លួនរួចរាល់ជាមុន នៅពេលទៅជួបជាមួយមេធាវី។ វាអាចចំណាយពេលរាប់ខែដើម្បីទទួលបាន កំណត់ត្រារបស់អ្នក។ ដូច្នេះហើយវាជារឿងល្អបំផុតក្នុងការចាប់ផ្តើមអោយបានលឿន។

ស្នើសុំកំណត់ត្រាអន្តោប្រវេសន៍របស់អ្នក តាមរយៈ: Freedom of Information Act (FOIA)

នៅ Freedom of Information Act (FOIA) អ្នកអាចស្នើសុំកំណត់ត្រាអន្តោប្រវេសន៍ផ្ទាល់ខ្លួនរបស់អ្នក ឬកំណត់ ត្រាអន្តោប្រវេសន៍របស់នរណាម្នាក់ក៏បានដែល ប្រសិនបើអ្នកមានការអនុញ្ញាតជាលាយលក្ខណ៍អក្សរពីអ្នកនោះ។ អ្នក គួរតែស្នើសុំ FOIA ទៅកាន់ភ្នាក់ងារអន្តោប្រវេសន៍ចំនួនពីរផ្សេងគ្នា៖ មួយទៅកាន់ **Executive Office for Immigration Review (EOIR)** ដើម្បីទទួលបាន ឯកសារទាក់ទងនឹងសំណុំរឿងចេញពីតុលាការអន្តោប្រវេសន៍របស់ អ្នក ហើយមួយទៀតស្នើទៅកាន់ **U.S. Citizenship and Immigration Services (USCIS)** ដើម្បីទទួលបាន ឯកសារដែលនៅសេសសល់ផ្សេងទៀតពាក់ព័ន្ធនឹងព័ត៌មានអន្តោប្រវេសន៍របស់អ្នក។

ការស្នើសុំនេះមិនគិតថ្លៃទេ ហើយអ្នកអាចដាក់ស្នើតាម អ៊ីនធឺណិត និង តាមប្រៃសណីយ៍



ចូលទៅកាន់គេហទំព័ររបស់ **EOIR** ដើម្បីដាក់ សំណើ FOIA ដើម្បីស្នើសុំEOIR តាម អ៊ីនធឺណិត។



ចូលទៅកាន់គេហទំព័ររបស់ **USCIS** ដើម្បីដាក់ សំណើ FOIA ទៅកាន់ USCIS តាម អ៊ីនធឺណិត។



សម្រាប់ជំនួយក្នុងការដាក់សំណើ FOIA តាម អ៊ីនធឺណិត សូមមើលការណែនាំនេះ ពី **Asian American Legal Defense and Education Fund**។



សម្រាប់ជាជំនួយក្នុងការដាក់សំណើ FOIA តាម ប្រៃសណីយ៍ សូមមើលការណែនាំនេះ នៅលើទំព័រ ធនធានរបស់ **ALC** ។

ការស្នើសុំកំណត់ត្រាឧក្រិដ្ឋកម្មរបស់អ្នក

ដើម្បីទទួលបានបញ្ជីនៃការចាប់ខ្លួនរបស់អ្នក អ្នកអាច ស្នើសុំកំណត់ត្រា **FBI** របស់អ្នក (ជួនកាលគេហៅថា "rap sheet")។ សូមចូលទៅកាន់គេហទំព័ររបស់គេ ហើយធ្វើតាមការណែនាំទាំងនោះ។



អ្នកក៏គួរមានកំណត់ត្រារបស់តុលាការ ព្រហ្មទណ្ឌពីស្រុកនីមួយៗ ដែលអ្នក ធ្លាប់ទទួលបានការកាត់ទោសពី តុលាការនៅទីនោះ។ តុលាការនីមួយៗ មានដំណើរការខុសៗគ្នា។ សូមពិនិត្យមើលគេហទំព័រ របស់តុលាការស្រុកនោះ ឬព្យាយាមទាក់ទងទៅកាន់ តុលាការ ឬការិយាល័យអ្នកការពារសាធារណៈក្នុងតំបន់។

ឯកសារផ្សេងទៀតដែលត្រូវប្រមូលទុក

អ្នកអាចប្រមូលឯកសារផ្សេងៗទៀតដែលទាក់ទងនឹងជីវិត របស់អ្នកនៅសហរដ្ឋអាមេរិក ដើម្បីរៀបចំសុំបើកសំណុំ រឿងឡើងវិញ។ ព័ត៌មានទាំងនេះមានជា បញ្ជីត្រួតពិនិត្យ (Check List) ដែលមាននៅទំព័រចុងក្រោយនៃការណែ នេះ។

ស្វែងរកមេធាវីម្នាក់៖ ជាការអនុវត្តដ៏ល្អបំផុត

ទោះបីជាអ្នកអាចស្នើសុំបើកសំណុំរឿងឡើងវិញដោយគ្មានមេធាវីក៏ដោយ ក៏នេះគឺជាដំណើរការផ្លូវច្បាប់មួយដ៏ស្មុគស្មាញ ហើយវាជារឿងល្អបំផុតក្នុងការស្វែងរកអ្នកតំណាងផ្នែកច្បាប់ម្នាក់ ប្រសិនបើអ្នកអាចរកបាន។



សូមទាក់ទងទៅកាន់**អង្គការមិនរកប្រាក់ចំណេញ** ដែលអាចផ្តល់ការប្រឹក្សាដោយឥតគិតថ្លៃ និងអាចជាតំណាងផ្នែកច្បាប់ក្នុងការសុំបើកសំណុំរឿងឡើងវិញដោយឥតគិតថ្លៃ។

អ្នកអាចចូលទៅកាន់ទំព័រប្រភពធនធានរបស់ Asian Law Caucus (ALC) ដើម្បីទទួលបានព័ត៌មានបន្ថែមអំពីផ្នែកច្បាប់ និងធនធានផ្សេងៗសំរាប់សហគមន៍។

សូមប្រុងប្រយ័ត្ននឹងការបោកប្រាស់ និងចេះការពារខ្លួនអ្នក



សូមប្រុងប្រយ័ត្ននឹងការបោកប្រាស់ និងចេះការពារខ្លួនអ្នក មានតែបុគ្គលពីរប្រភេទប៉ុណ្ណោះដែលអាចផ្តល់ដំបូន្មានផ្នែកច្បាប់ស្តីពីអន្តោប្រវេសន៍បាន៖ គឺ**មេធាវី** និង **តំណាងផ្នែកច្បាប់ដែលទទួលស្គាល់ដោយ DOJ** ដែលគាត់មិនមែនជាមេធាវីទេ តែត្រូវបានអនុម័តទទួលស្គាល់ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងការផ្តល់សេវាកម្មផ្នែកច្បាប់អន្តោប្រវេសន៍។

ត្រូវប្រាកដថាបុគ្គលដែលអ្នកកំពុងទាក់ទងមានលក្ខណៈសម្បត្តិទាំងនេះ ៖

សូមប្រយ័ត្ន ប្រសិនបើបុគ្គលនោះយល់ព្រមដាក់ស្នើ MTR **មុនពេល** ពួកគេពិនិត្យមើលឯកសាររបស់អ្នក ឬប្រសិនបើពួកគេសន្យាថា ពួកគេអាចឈ្នះក្តីរបស់អ្នក។ មេធាវីដែលល្អ គេនឹងពិនិត្យមើលករណីរបស់អ្នក **ដោយប្រុងប្រយ័ត្ន** ហើយផ្តល់យោបល់ដោយស្មោះត្រង់មុនពេលឲ្យអ្នកបន្តទៅមុខទៀត។

សូមសួរស្តាប់នូវច្បាប់ឬសហគមន៍ដែលអ្នកទុកចិត្តអំពី**កេរ្តិ៍ឈ្មោះ** របស់បុគ្គលនោះ។ អង្គការមិនរកប្រាក់ចំណេញ បើទោះបីជាពួកគេមិនអាចទទួលក្តីរបស់អ្នកក៏ដោយ ក៏អាចបញ្ជូនអ្នកទៅកាន់មេធាវីដែលពួកគេស្គាល់ និង ធ្វើការងារបានល្អ។

ប្រសិនបើអ្នកត្រូវការជំនួយផ្នែកហិរញ្ញវត្ថុ សូម**ជៀសវាងការខ្ចីប្រាក់ដែលមានលក្ខខណ្ឌមិនល្អ**។ អ្នកអាចពិចារណាស្នើសុំ**បង់រំលស់** ឬចាប់ផ្តើមការប្រមូលមូលនិធិតាម GoFundMe ជំនួសវិញ។



ប្រសិនបើអ្នកមាន**អារម្មណ៍**ថាមាន**សេចក្តីទុកចិត្តលើមេធាវី** ហើយអ្នកចង់ជួលពួកគេ សូមធ្វើកិច្ចសន្យាជាមួយគ្នា។ **កិច្ចសន្យា**គួរបញ្ជាក់ពីសេវាកម្មដែលមេធាវីនឹងផ្តល់ជូន ហើយអ្នកត្រូវចំណាយប្រាក់ប៉ុន្មាន។ នៅពេលដែលអ្នកបានជួលមេធាវីដើម្បីរៀបចំសុំបើកសំណុំរឿងឡើងវិញ មេធាវីនឹងធ្វើការរៀបចំឯកសារ ហើយចាប់ផ្តើមប្រមូលឯកសារស្តុកស្តង់ផ្សេងៗ។ កិច្ចការនេះមានដូចជាការធ្វើការជាមួយនឹងអ្នកដើម្បីរៀបចំសេចក្តីប្រកាសរបស់អ្នក ដែលជាឯកសារដែលអ្នកប្រាប់រឿងរ៉ាវនៃជីវិតរបស់អ្នក។ នៅពេលសំណើសុំបើកសំណុំរឿងឡើងវិញបានត្រៀមរួចរាល់ហើយ មេធាវីរបស់អ្នកនឹង**បញ្ជូន**សំណុំរឿងនោះ ដែលមានន័យថាជាការបញ្ជូនផ្លូវការទៅតុលាការ។

ត្រូវស្នើសុំអោយមេធាវីផ្តល់ច្បាប់ចម្លងគ្រប់ឯកសារទាំងអស់ និងរក្សាទុកឯកសាររបស់អ្នក និងការប្រាស្រ័យទាក់ទងរបស់អ្នកជាមួយមេធាវីគ្រប់ពេល។ ត្រូវមានភាពជឿជាក់ក្នុងការតស៊ូសំរាប់ខ្លួនអ្នក។ កុំស្តាប់ស្ទើរក្នុងការទាក់ទងទៅមេធាវីរបស់អ្នកក្នុងការសួរនាំ ឬចង់ដឹងពីព័ត៌មានថ្មីៗ ព្រោះនោះជាការកិច្ចរបស់ពួកគេ។

ផ្នែកទី III៖ ការរៀបចំខ្លួននៅពេលមានICEទាក់ទងមក

អ្នក ឬសាច់ញាតិរបស់អ្នកអាចមានការទាក់ទងជាមួយនឹង ICE ក្នុងទម្រង់ផ្សេងៗដូចជា៖ ICE check-ins ការឃុំខ្លួន ឬសូម្បីតែការនិរទេសក៏មាន។ សូមចងចាំថាអ្នកមិនមែនម្នាក់ឯងទេក្នុងដំណើរការនេះ។ សាច់ញាតិខាងក្រោមគឺជា រឿងរ៉ាវហើយនឹងការយល់ឃើញរបស់សមាជិកសហគមន៍របស់យើង ដែលបានឆ្លងកាត់បទពិសោធន៍ទាំងនេះរួចហើយ។ មានជំហានចំនួនដែលអ្នក ឬ សាច់ញាតិរបស់អ្នក និងសហគមន៍របស់អ្នកអាចចាប់ផ្តើមធ្វើតម្រូវនេះបាន ដើម្បីរៀបចំខ្លួនសម្រាប់អនាគតនៅពេលមានទំនាក់ទំនងជាមួយ ICE។

ផ្នែកនេះរួមមាន....

- 1 តើមានអ្វីកើតឡើងនៅកន្លែង ICE Check-Ins
- 2 តើការឃុំខ្លួនជនអន្តោប្រវេសន៍ជាអ្វី ហើយនៅពេលណាដែលវាអាចកើតឡើង
- 3 ការរៀបចំខ្លួនត្រៀមសម្រាប់ការនិរទេស ដែលអាចកើតឡើង
- 4 ធនធានប្រសិនបើអ្នកត្រូវបានបញ្ជូនទៅកម្ពុជាវិញ

ICE Check-Ins

តើអ្វីទៅជា ICE Check-In?



ICE ប្រើការណាត់ជួបបង្ហាញខ្លួនដើម្បីរក្សាទំនាក់ទំនងជាមួយមនុស្សដែលមានដីកានិរទេស។ ជាធម្មតាមន្ត្រី ICE នឹងស្នើឱ្យអ្នកបញ្ជាក់ពីអាសយដ្ឋានរបស់អ្នកហើយបន្ទាប់មកផ្តល់ឱ្យកាលបរិច្ឆេទការណាត់ជួបបង្ហាញខ្លួនថ្មីមួយទៀត ប៉ុន្តែអ្នកក៏អាចនឹងត្រូវគេឃុំខ្លួននៅពេលបង្ហាញខ្លួនដែរ។

សំណួរ-ចម្លើយ ជាមួយ មុនី ណេត

សំណួរ: តើ ICE Check-In មានលក្ខណៈដូចម្តេច?



“មានមន្ត្រីម្នាក់នៅខាងមុខ ប៉ុន្តែយើងមិនសូវនិយាយគ្នាទេ។ អ្នករុញក្រដាស [ដីកាត្រួតពិនិត្យ] របស់អ្នកចូលទៅក្នុង រួចហើយ [អ្នក] ត្រូវរង់ចាំ។ ពេលខ្លះវាចំណាយពេល ១០-១៥ នាទី ពេលខ្លះវាអាចតិចជាងនេះ។ ពួកគេនឹងចុះហត្ថលេខាលើក្រដាសនោះ ហើយគេនឹងហៅឈ្មោះអ្នក បន្ទាប់មកប្រាប់អ្នកឱ្យត្រលប់មកវិញនៅកាលបរិច្ឆេទដែលពួកគេបានសរសេរនៅលើក្រដាសនោះ។ មិនមានការទាក់ទងគ្នា គ្មានការនិយាយអំពីការនិរទេស ឬអ្វីដែលពាក់ព័ន្ធនឹងអន្តោប្រវេសន៍។ អ្នកគ្រាន់តែចូលទៅក្នុង ហើយពួកគេនឹងប្រាប់អ្នកឱ្យត្រឡប់មកវិញនៅថ្ងៃក្រោយ។”

សំណួរ: ហេតុអ្វីបានជាអ្នកត្រូវចូលរួម ICE Check-In?

“សម្រាប់ខ្ញុំ ខ្ញុំមិនចូលចិត្តអារម្មណ៍ថាត្រូវតែប្រុងប្រយ័ត្នគ្រប់ទីកន្លែងដែលខ្ញុំទៅទេ។ ខ្ញុំបានបំពេញរាល់ការ check-in ទាំងនេះ ព្រោះខ្ញុំគ្រាន់តែចង់រស់នៅក្នុងជីវិតធម្មតាមួយ ទោះបីជាខ្ញុំត្រូវគេនិរទេសក៏ដោយចុះ។ យ៉ាងហោចណាស់ខ្ញុំនឹងទៅរស់នៅកន្លែងណាមួយដែលខ្ញុំមិនចាំបាច់ខ្លាច ថានឹងមាននរណាម្នាក់មកចាប់ខ្ញុំនោះទេ។ នេះគ្រាន់តែជាការគិតរបស់ខ្ញុំប៉ុណ្ណោះ។ ខ្ញុំគ្រាន់តែមិនចូលចិត្តអារម្មណ៍នៃការរស់នៅដូចជាកំពុងរត់គេចខ្លួន។”

ការឃុំខ្លួន៖

តើវាជាអ្វី ហើយអាចកើតឡើងនៅកន្លែងណា?

ការឃុំខ្លួនគឺនៅពេលដែល ICE ចាប់អ្នកដាក់ក្នុងមន្ទីរឃុំឃាំងខណៈពេលដែលសំណុំរឿងអន្តោប្រវេសន៍របស់អ្នកកំពុងស្ថិតក្នុងការរង់ចាំ ឬខណៈពេលដែល ICE កំពុងព្យាយាមនិរទេសអ្នក។ វាអាចកើតឡើងចំពោះអ្នក ប្រសិនបើអ្នកមានដីកានិរទេស។ ទោះបីជាអ្នកត្រូវបានឃុំខ្លួនជាយូរមកហើយ ព្រមទាំងត្រូវបានដោះលែងវិញក៏ដោយ ក៏អ្នកនៅតែមានដីកានិរទេសនៅលើកំណត់ត្រាអន្តោប្រវេសន៍របស់អ្នកដែរ ហើយ ICE អាចចាប់ខ្លួន និងឃុំខ្លួនអ្នកម្តងទៀតបាន។

ប្រសិនបើអ្នកនៅក្នុងគុក ដាក់អ្នកទោស ICE អាចបង្ហាញខ្លួននៅថ្ងៃដោះលែងអ្នក ហើយផ្ទេរអ្នកទៅកាន់កន្លែងឃុំឃាំងអន្តោប្រវេសន៍។



កុំបើកទ្វារឲ្យសោះ!

មន្ត្រី ICE មិនអាចចូលទៅក្នុងផ្ទះរបស់អ្នកបានទេ លុះត្រាតែពួកគេមានដីកាដែលចៅក្រមចុះហត្ថលេខា ដែលមានឈ្មោះ និងអាសយដ្ឋានរបស់អ្នកនៅលើនោះ។ មន្ត្រី ICE ស្ទើរតែទាំងអស់មិនដែលមានដីកាដែលចុះហត្ថលេខាដោយចៅក្រមទេ។

សំណួរ៖ តើអ្នកមានដំបូន្មានអ្វីខ្លះ សម្រាប់អ្នកដែលកំពុងរស់ដែលមានដីការនិរទេស?

“សូមត្រៀមខ្លួន ពេលដែលខ្ញុំនិយាយដូចនេះ មិនមែនសំរាប់គ្រួសាររបស់អ្នកទេ ប៉ុន្តែគឺជាខ្លួនអ្នកតែម្តង។ អ្នកត្រូវតែត្រៀមខ្លួនជាមុន។ អ្នកត្រូវតែគិតដោះស្រាយខ្លួនឯងជាមុនសិន មុននឹងអ្នកបញ្ជូនបញ្ហារបស់អ្នក ឬរឿងដែលកំពុងកើតមានទៅកាន់គ្រួសាររបស់អ្នកបាន។ អ្វីដែលសំខាន់បំផុតនោះគឺ [មនុស្សដែលស្ថិតក្នុងស្ថានភាពនេះ] ត្រូវតែធ្វើការត្រួតពិនិត្យយ៉ាងប្រុងប្រយ័ត្ន។ ព្រោះរឿងទាំងនេះនៅពេលវាកើតឡើង នោះវានឹងកើតឡើងលើអ្នកមួយរំពេច។ ដូច្នេះហើយអ្នកត្រូវតែត្រៀមខ្លួន។ អ្នកត្រូវតែស្តាប់។ អ្នកត្រូវតែដឹងពីអ្វីដែលកំពុងកើតឡើង។”

ដោយលោក Rickie Chhoeun



ការប៉ុន្មាន៖

ត្រៀមចំពោះការចាប់ប៉ុន្មាន

(1) រៀបចំផែនការ

- ត្រូវប្រាកដថាអ្នក និងសាច់ញាតិរបស់អ្នកមានផែនការជាស្រេចសម្រាប់ដោះស្រាយបញ្ហា ដូចជា ការប្តេជ្ញាចិត្តក្នុងគ្រួសារ ការមើលថែកូន ដោះស្រាយផ្នែកហិរញ្ញវត្ថុ ព្រមទាំងកំណត់ត្រាទាំងអស់បានរក្សាទុកល្អ។
- សូមបង្កើតផែនការត្រៀមខ្លួនមួយ និងរៀបចំឯកសារជាមួយសាច់ញាតិរបស់អ្នកដែលមានឯកសារ និងព័ត៌មានសំខាន់ៗទាំងអស់នៅក្នុងនោះ។ សូមមើលបញ្ជីត្រួតពិនិត្យគំរូនៅចុងបញ្ចប់នៃឯកសារនេះ និងកញ្ចប់ផែនការត្រៀមលក្ខណៈគ្រួសាររបស់ Immigrant Legal Resource Center សម្រាប់ព័ត៌មានបន្ថែម។




(2) ដឹងពីសិទ្ធិរបស់អ្នក

- កុំបើកទ្វារអោយមន្ត្រី ICE លុះត្រាតែពួកគេមានដីកាដែលចុះហត្ថលេខាដោយចៅក្រម ដែលពួកគេជាទូទៅមិនដែលមានដីកានេះទេ។
 - ត្រូវប្រាកដថាអ្នកដែលរស់នៅក្នុងផ្ទះរបស់អ្នក ដឹងថាមិនត្រូវបើកទ្វារ។
- អ្នកមានសិទ្ធិមិននិយាយ។
- អ្នកមានសិទ្ធិបដិសេធមិនចុះហត្ថលេខាលើអ្វីទាំងអស់ មុនពេលអ្នកជួបជាមួយមេធាវី។
- អ្នកមានសិទ្ធិធ្វើការហៅទូរសព្ទចេញ។
 - សូមចាំលេខទូរស័ព្ទសាច់ញាតិរបស់អ្នកក្នុងករណីមន្ត្រី ICE ដកទូរស័ព្ទអ្នកទុក។

(3) អនុវត្តការប្រើសិទ្ធិរបស់អ្នក។

ជាមួយបុគ្គលដែលអ្នកទុកចិត្ត អនុវត្តស្ថានភាពផ្សេងៗដែលអ្នកត្រូវអនុវត្តប្រើសិទ្ធិរបស់អ្នក។ សូមមើលឧទាហរណ៍ ក្នុងវីដេអូនៅទីនេះ។



(4) សន្ទនាជាមួយមនុស្សជាទីស្រឡាញ់របស់អ្នក។

ប្រសិនបើអ្នកត្រូវបានគេប៉ុន្មាន សាច់ញាតិរបស់អ្នកនឹងព្យាយាមទៅជួយអ្នក។ ពួកគេនឹងមានលទ្ធភាពក្នុងការជួយអ្នកកាន់តែប្រសើរជាងនេះ ប្រសិនបើអ្នកបានប្រាប់ពួកគេជាមុនអំពីរឿងដែលអ្នកអាចនឹងត្រូវគេប៉ុន្មាន និង ការនិរទេសអ្នក។ នេះពិតជាការសន្ទនាដ៏លំបាកមួយ ហើយអ្នកអាចសម្រេចចិត្តថា តើការប្រាប់គ្រួសារអ្នកជាដំនើសត្រឹមត្រូវសម្រាប់អ្នកឬអត់។

ការនិរទេសចេញពីសហរដ្ឋអាមេរិក៖ ការរៀបចំខ្លួនសម្រាប់ការនិរទេស

(1) រៀបចំថវិកា

- ប្រសិនបើអ្នកមានគណនីធនាគារអាមេរិក សូមដកប្រាក់ចេញ ហើយប្រគល់វាទៅឱ្យអ្នកដែលអ្នកអាចទុកចិត្តបាន ដើម្បីគាត់ផ្ទេរប្រាក់នោះទៅអ្នកនៅក្នុងប្រទេសកម្ពុជាវិញ។
- ប្រសិនបើអ្នកកំពុងត្រូវបានគេនិរទេស សូមកុំយកលុយតាមខ្លួនលើសពី \$100-200 ធ្វើដូច្នោះដើម្បីកុំឱ្យគេចាប់អារម្មណ៍លើអ្នកច្រើនពេក។
- ពេលនៅកម្ពុជា អ្នកត្រូវចេះសន្សំលុយខណៈពេលដែលអ្នកត្រូវសម្របខ្លួន ទៅនឹងសេដ្ឋកិច្ច ប្រាក់ឈ្នួល និងថ្លៃរស់នៅក្នុងប្រទេសកម្ពុជា។

(3) កុំខ្ជាប់

អត្តសញ្ញាណប័ណ្ណ ប័ណ្ណលេខសំគាល់ខ្លួន កាត់បែតងឯកសារសំខាន់ៗ

(2) ខ្ជាប់

- សាច់ប្រាក់ត្រូវបស់អ្នកគួរតែមានឱកាសដើម្បីដាក់កាបូបមួយ ទៅប្រទេសកម្ពុជាជាមួយអ្នក។ ដែលមានទំងន់កំណត់ត្រឹម 40 ផោន។
- អ្នកអាចខ្ជាប់កាបូបនេះទុកជាមុន។ អ្នកប្រហែលជាចង់ខ្ជាប់ សម្លៀកបំពាក់ ស្បែកជើង ថ្នាំពេទ្យ គ្រឿងអនាម័យ និងរបស់របរប្រើប្រាស់ផ្ទាល់ខ្លួន និងទូរស័ព្ទមួយគ្រឿង ជាមួយនឹងថ្នាំទូរស័ព្ទ។
- សាច់ប្រាក់ត្រូវបស់អ្នក ឬអ្នករៀបចំម្នាក់ដែលអ្នកទុកចិត្តក៏អាចជួយខ្ជាប់កាបូបមួយសម្រាប់អ្នកដែរ ប្រសិនបើអ្នកត្រូវបានគេឃាត់ខ្លួនហើយ។


ហេតុអ្វី? ពីព្រោះ មន្ត្រី ICE អាចយកឯកសារទាំងនោះទុក។ ឯកសារច្បាប់ដើមសំខាន់ៗត្រូវរក្សាទុកឱ្យល្អបំផុតជាមួយមនុស្សដែលអ្នកអាចទុកចិត្តបាន។ សូមចម្លងឯកសារទាំងនោះ ឬរក្សាទុកនៅលើអ៊ីនធឺណិតដើម្បីអ្នកអាចយកវាបាន ។

(3) អភិវឌ្ឍជំនាញ

- **វិញ្ញាបនបត្រ៖** ការទទួលបានវិញ្ញាបនបត្រជាអ្នកកាត់សក់ មេដាង ជាងអគ្គីសនី ជាងទឹក ឬជាងជួសជុលកុំព្យូទ័រ នឹងធ្វើឱ្យអ្នកងាយស្រួលរកការងារធ្វើ។
- **សញ្ញាបត្រ៖** ការទទួលបានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ GED បរិញ្ញាបត្ររង បរិញ្ញាបត្រ ឬសញ្ញាបត្រខ្ពស់ជាងនេះប្រសិនបើអាច នឹងជួយអ្នកនៅក្នុងទីផ្សារការងារ។
- **ភាសា៖** ការហ្វឹកហាត់បន្ថែមលើភាសាខ្មែរ (ទាំងផ្ទាល់មាត់ និងសរសេរ) ពិតជាចាំបាច់ណាស់។
 - មានការងារជាច្រើនសម្រាប់អ្នកដែលចេះពីរភាសា។
 - អ្នកគួរពិចារណាក្នុងការរៀនយកវិញ្ញាបនបត្រ TESOL (ការបង្រៀនភាសាអង់គ្លេសដល់អ្នកនិយាយភាសាផ្សេងទៀត)។

ធនធានសម្រាប់ការត្រឡប់ទៅកម្ពុជាវិញ

KVAO (Khmer Vulnerability Aid Organization) បានជួយដល់មនុស្សជាច្រើនឲ្យមានលំនៅដ្ឋានជាបណ្តោះអាសន្ន និងផ្តល់តម្រូវការចាំបាច់ផ្សេងទៀត ប៉ុន្តែត្រូវបានរងផលប៉ះពាល់ដោយការកាត់ជំនួយរបស់ USAID នៅដើមឆ្នាំ 2025។ សូមចូលទៅកាន់គេហទំព័ររបស់ពួកគេ ហើយទាក់ទងពួកគេសម្រាប់ព័ត៌មានថ្មីៗ ស្តីពីសេវាកម្មដែលពួកគេផ្តល់ឲ្យអ្នកបាន។



New Light Wellness គឺជាអង្គការដែលផ្តល់សេវាកម្មដល់គ្រួសារ និងសហគមន៍អាស៊ីអាគ្នេយ៍ដែលរងផលប៉ះពាល់ ដោយការនិរទេសទៅប្រទេសផ្សេងតាមរយៈ ក្រុមអ្នកគាំទ្រជាដៃគូ កម្មវិធីអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ និងការជួយគាំទ្រមួយទល់នឹងមួយ។ សូមចូលទៅកាន់គេហទំព័ររបស់ពួកគេ សម្រាប់ព័ត៌មានបន្ថែម។



មានមនុស្សជាច្រើនដែលត្រូវបាននិរទេសដែលអ្នកអាចភ្ជាប់ទំនាក់ទំនងជាមួយ ដើម្បីបង្កើតជាក្រុមជួយគ្នាទៅវិញទៅមកបាន។ **អ្នកនឹងមិននៅម្នាក់ឯងទេ!** សូមទាក់ទងទៅកាន់អង្គការសហគមន៍ក្នុងមូលដ្ឋាន ដែលធ្វើការជាមួយមនុស្សដែលមកពីប្រទេសកំណើតរបស់អ្នក ដើម្បីសើបសួរអំពីធនធានផ្សេងៗទៀតដែលមានសំរាប់អ្នក។

តើខ្ញុំអាចត្រលប់មកសហរដ្ឋអាមេរិកវិញបានទេ?

- វាអាចទៅរួច ប៉ុន្តែមានការលំបាកខ្លាំងក្នុងការត្រឡប់មកសហរដ្ឋអាមេរិកវិញបន្ទាប់ពីការនិរទេសហើយនោះ។
 - ការឈ្នះក្តីលើការសុំបើកសំណុំរឿងឡើងវិញនឹងអនុញ្ញាតឱ្យអ្នកត្រលប់ទៅសហរដ្ឋអាមេរិកវិញបាន បើទោះបីយ៉ាងនេះក៏ដោយ ស្ថាប័ណ ICE អាចនឹងធ្វើឱ្យដំណើរការនេះមានការពិបាក។
 - អ្នកក៏អាចទទួលបានកាតបៃតង (green card) ថ្មីមួយតាមរយៈសមាជិកគ្រួសារដែលមានសញ្ជាតិអាមេរិក ប៉ុន្តែអ្នកនឹងត្រូវដាក់ពាក្យសុំការលើកលែងចំពោះការកាត់ទោសរបស់អ្នក និងសម្រាប់ការនិរទេសពីមុនរបស់អ្នកផងដែរ។
- សូមពិភាក្សាជាមួយមេធាវីដើម្បីសិក្សាពីជម្រើសសម្រាប់ការត្រឡប់មកវិញ។

ពាក្យសម្តីប្រកបដោយប្រាជ្ញា

សក្ខីកម្មខាងក្រោមនេះ គឺជាពាក្យសម្តីប្រកបដោយប្រាជ្ញាដែលចែករំលែកដោយសមាជិកសហគមន៍ខ្មែរ ដែលពួកគាត់បានឆ្លងកាត់ដំណើរការឃុំខ្លួន និងនិរទេស។

Jerry

44ឆ្នាំ រស់នៅទីក្រុងឡងប៊ិច រដ្ឋកាលីហ្វ័រញ៉ា

“កុំបាក់ទឹកចិត្ត អ្នកអាចនឹងមានជីវិតមួយដ៏ប្រពៃ [នៅក្នុងប្រទេសកម្ពុជា] ប្រសិនបើអ្នកឈរនៅកន្លែងដែលត្រូវ នោះអ្នកនឹងមានជីវិតមួយដ៏ពេញលេញដែរ។ ប្រសិនបើអ្នកគ្រាន់តែអាច [ចូលទៅក្នុងប្រទេសកម្ពុជា] ជាមួយនឹងទស្សន៍នៃជីវិតមួយដែលថ្មី នោះអ្នកនឹងសុខសប្បាយ។”



Bo

50ឆ្នាំ រស់នៅទីក្រុងហូឡែន រដ្ឋមីស៊ីស៊ីប៊ិ

“គ្រាន់តែរក្សាសេចក្តីជំនឿរបស់អ្នក បន្តឈរមាំ ហើយធ្វើជាអ្នកប្រយុទ្ធ។ សូមកុំចុះចាញ់ជាដាច់ខាត។ អ្នកដឹងហើយថានឹងមានការលំបាកនៅទីនោះ។ ប៉ុន្តែវាមិនពិបាកដូច [ពេលដែលអ្នកត្រូវបានឃុំខ្លួននោះទេ]។ គឺអ្នកស្ថិតនៅក្នុងទ្រុង។ ដូច្នេះហើយត្រូវចេះរៀបចំផ្លូវចិត្តរបស់ខ្លួនឲ្យបានរួចរាល់។ ត្រូវដឹងថាអ្នកមិននៅម្នាក់ឯងទេ ត្រូវដឹងថាមានអ្នកចាំជួយអ្នកបើសិនជាអ្នកសុំជំនួយ។ ជាទូទៅប្រុសៗមិនសូវចូលចិត្តសុំជំនួយទេ។ នៅពេលអ្នកសុំជំនួយ វា [មើលទៅដូចជា] ការបង្ហាញនូវភាពទន់ខ្សោយអញ្ចឹង ជាពិសេសគឺបុរសៗដែលមានបញ្ហាផ្លូវចិត្តពីក្នុងគុកមក។ ត្រូវដឹងថាមានជំនួយ ហើយអ្នកអាចសុំជំនួយបាន។”



Tony

49ឆ្នាំ រស់នៅទីក្រុងសាន់ដៀហ្គោ រដ្ឋកាលីហ្វ័រញ៉ា

“សូមស្វែងរកដំបូន្មានល្អៗ និងត្រៀមសំរាប់ការអាក្រក់ទុកជាមុន។ ឥឡូវនេះអ្នកមាន New Light Wellness and the Asian Law Caucus ព្រមទាំងអង្គការមួយចំនួនទៀត ដែលអ្នកអាចនិយាយជាមួយ [សុំសួរនាំ] សំរាប់ការគាំទ្រ និងការណែនាំ។ ត្រូវស្វែងរកអង្គការទាំងនោះភ្លាមៗ។ ប្រសិនបើអ្នកជាប់គុក ឬពួកគេគ្រោងនឹងនិរទេសអ្នក នោះ [សុំជំនួយ] និងរៀបចំផែនការសម្រាប់ការអាក្រក់ដែលអាចនឹងកើតមានទៅលើគ្រួសារអ្នក ។”



Bunreas

42ឆ្នាំ រស់នៅទីក្រុងស្តុកតុន រដ្ឋកាលីហ្វ័រញ៉ា

“សំរាប់អ្នកដែលនៅក្នុងសហរដ្ឋអាមេរិច ក្រុមគ្រួសារដែលនៅសហរដ្ឋអាមេរិក សូមកុំបោះបង់លើពួកយើង។ គ្រួសារគឺជាកម្លាំងចិត្តរបស់ពួកយើង។ យើងមានការគាំទ្រ ពីគ្រួសាររបស់យើងទាំងនៅកម្ពុជា និងនៅសហរដ្ឋអាមេរិក។”

1 ដឹងពីរបៀបស្វែងរកសាច់ញាតិរបស់អ្នក



មន្ទីរឃុំឃាំងមាននៅទូទាំងប្រទេស ហើយ ICE អាចឃុំខ្លួនសាច់ញាតិរបស់អ្នកនៅក្នុងមន្ទីរឃុំឃាំងណាមួយរបស់គេ។ ដើម្បីស្វែងរកមនុស្សដែលកំពុងត្រូវបានឃុំខ្លួនដោយ U.S. Immigration and Customs Enforcement (ICE) សូមប្រើប្រាស់ប្រព័ន្ធស្វែងរកអ្នកជាប់ឃុំតាមអ៊ិនធឺណិត



ប្រសិនបើអ្នកមិនអាចរកឃើញពួកគេតាមប្រព័ន្ធអនឡាញបានទេ សូមធ្វើការទាក់ទងការិយាល័យ ICE Enforcement and Removal Operations (ERO) ដែលនៅជិតបំផុត។



ប្រសិនបើអ្នកស្គាល់កន្លែងដែលសាច់ញាតិអ្នកត្រូវបានឃុំខ្លួនហើយ អ្នកអាចទាក់ទងទៅកន្លែងឃុំឃាំងជនអន្តោប្រវេសន៍នោះដោយផ្ទាល់ក៏បាន។

2 ត្រូវស្វែងរកទីតាំង និងចាត់វិធានការក្នុងការរៀបចំឯកសារការពារគ្រួសាររបស់អ្នក។

3 ត្រូវចេះអនុវត្តការថែរក្សាខ្លួនឯង និងសុំជំនួយនៅពេលត្រូវការ

ការនិរទេស (និងការគំរាមពីការនិរទេស) គឺជាបទពិសោធន៍ដ៏គួរឱ្យរន្ធត់មួយ ហើយអាចធ្វើឱ្យមានការឈឺចាប់យ៉ាងខ្លាំងសម្រាប់មនុស្សគ្រប់គ្នានៅក្នុងគ្រួសារណាមួយដែលជាគោលដៅរបស់គេ។ ត្រូវចេះទទួលយកជំនួយពីគេ និង ត្រូវចេះសុំជំនួយពីគេដែរ ដូចជាការជួយចម្អិនអាហារសុខភាពឱ្យអ្នក ឬការមើលថែរក្សាអ្នកជាដើម។ ពេលខ្លះគ្រាន់តែចែកចាយរឿងក្នុងចិត្តរបស់អ្នកជាមួយអ្នកដែលអាចស្តាប់អ្នកប្រកបទៅដោយចិត្តអាណិតអាសូរចំពោះរូបអ្នក បែបនេះវាក៏អាចជួយផ្លូវចិត្តអ្នកដែរ។

4 សូមទាក់ទងទៅកាន់អង្គការសហគមន៍នៅក្នុងមូលដ្ឋានអ្នក



អង្គការទាំងនេះអាចផ្តល់សេវាសុខភាពផ្លូវចិត្ត ក្រុមអ្នកជួយគាំទ្រអ្នក ក៏ដូចជា ការតស៊ូមតិ និងការតភ្ជាប់ទៅនឹងជំនួយផ្នែកច្បាប់ ការថែទាំជុំវិញ ការគ្រប់គ្រងបញ្ហា មូលនិធិសង្គ្រោះបន្ទាន់ ថ្នាក់រៀននានា ភ្ជាប់ទំនាក់ទំនងទៅនឹងឱកាសការងារ និងការជួយទំនុកបម្រុងលើតម្រូវការមូលដ្ឋាន ដែលមានដូចជាអាហារ និងទីជម្រកជាដើម ។

5 ពិភាក្សាអំពីការបង្កើតយុទ្ធនាការសាធារណៈ។



សមាជិកសហគមន៍ក៏អាចរៀបចំយុទ្ធនាការសាធារណៈប្រឆាំងនឹងការគំរាមកំហែងនៃការឃុំខ្លួន និងការនិរទេស។ ធនធានដ៏ល្អមួយសម្រាប់ការធ្វើផែនការយុទ្ធនាការសាធារណៈនោះគឺជា កញ្ចប់ឧបករណ៍ MN8 Southeast Asian American Solidarity។

ពាក្យសម្តីប្រកបដោយប្រាជ្ញា (ត)

សក្ខីកម្មខាងក្រោមគឺជាពាក្យសម្តីប្រកបដោយប្រាជ្ញា ដែលបានចែកចាយដោយសមាជិកនៃគ្រួសារដែលរងផលប៉ះពាល់ដោយសារការឃុំឃាំង ឬការនិរទេសរបស់មនុស្សជាទីស្រឡាញ់របស់ពួកគេចេញពីអាមេរិច។

Moragaut S.

“ខ្ញុំខ្លះភាពកក់ក្តៅ ហត់នឿយ និងច្របូកច្របល់ក្នុងព្រឹកតែមួយ។ មានគំនិតជាច្រើនរត់ពេញខួរក្បាលខ្ញុំ។ ហេតុអ្វីបានជាអ្នកគ្រប់គ្នានៅទីនេះ? ហេតុអ្វីបានជាម្តាយខ្ញុំ គាត់មានអារម្មណ៍តានតឹងខ្លាំង ប៉ុន្តែធ្វើពុតជាមិនដឹងមិនឮបានដូច្នោះ? ហេតុអ្វីខ្ញុំមិនអាចយល់សាច់រឿងទាំងមូលបាន? បន្ទាប់មកព្រឹកមួយទើបខ្ញុំយល់។ យើងស្ថិតនៅក្នុងដំណើរដីវែងឆ្ងាយដែលទាមទារការលះបង់ដ៏ធំធេងមួយ ដែលពួកយើងមិនធ្លាប់ជួបប្រទះសោះ។ គ្រួសារយើងត្រូវប្រឈមមុខនឹងការប៉ះទង្គិចផ្លូវចិត្តធ្ងន់ធ្ងរ ដោយសារការបាត់បង់សមាជិកដ៏សំខាន់ម្នាក់ក្នុងគ្រួសារ។ តែទោះជាយ៉ាងនេះក្តី យើងនៅមានសហគមន៍ដែលនៅចាំជួយជ្រុមជ្រែងយើង។ ខ្ញុំពិតជាមិនអាចបំភ្លេចគុណរបស់ពួកគេបានទេ។”



Photo Credit: Joyce Xi Photography

Kanley S.P.

“ក្នុងនាមជាម្តាយដែលមានកូន 5 នាក់ នៅពេលត្រូវប្រឈមមុខដោះស្រាយនឹងការនិរទេសប្តីរបស់ខ្ញុំ វាធ្វើពិតជាមានអារម្មណ៍រាងកោណាស់។ ខ្ញុំមិនដឹងថាត្រូវតស៊ូជាមួយនឹងបញ្ហានេះបែបណាទេ។ តែជាសំណាងល្អខ្ញុំបានជួបជាមួយ CERI, ALC និង APSC បានបង្ហាញប្រាប់ខ្ញុំថា តាមរយៈការចែកចាយរឿងរាវជីវិតរបស់យើង វានឹងអាចជួយដោះស្រាយប្តីខ្ញុំពីការឃុំឃាំងមកវិញបាន។ ខ្ញុំខ្មាស់គេ តែកូនស្រីរបស់ខ្ញុំជាអ្នកថ្លែងការនៅមុខវិមានកាតីតូល និង មុខសាលាក្រុង។ អ្នករៀបចំបានបង្រៀនយើងឱ្យចែករំលែករឿងរបស់យើងដល់ព្រឹទ្ធាចារ្យខ្មែរដែលយើងគិតថាពួកគាត់នឹងវិនិច្ឆ័យគ្រួសាររបស់យើង។ នៅពេលជិះឡានក្រុងទៅទីក្រុងសាក្រាមេនតូខ្ញុំបានឃើញព្រឹទ្ធាចារ្យ និងអ្នកដឹកនាំពុទ្ធបរិស័ទកំពុងឈរសូត្រធម៌ និងឈរនៅក្បែរខ្ញុំ ហើយវាពិតធ្វើឱ្យខ្ញុំមានមោទនភាពចំពោះសហគមន៍ខ្មែរយើងណាស់។”



Melody O.

“ខ្ញុំជាក្មេងស្រីអាយុ 15 ឆ្នាំរស់នៅក្នុងប្រទេសកម្ពុជាជាមួយឪពុកម្តាយរបស់ខ្ញុំ ដែលទទួលការប៉ះពាល់ពីការនិរទេស។ វាបានកើតឡើងនៅឆ្នាំ 2019 ហើយខ្ញុំមានអារម្មណ៍ថាឆ្នាំចុងក្រោយនៃជីវិតកុមារភាពរបស់ខ្ញុំត្រូវបានគេឆក់យក។ ខ្ញុំពិតជាដឹងគុណឪពុកម្តាយរបស់ខ្ញុំណាស់ ដែលតែងតែជំរុញខ្ញុំអោយឆ្លងកាត់ការលំបាកនេះ ហើយខ្ញុំក៏កំពុងតែព្យាយាមឱ្យអស់ពីសមត្ថភាពដូចគ្នាដែរ។ ខ្ញុំរៀនពូកែនៅសាលា ហើយកំពុងស្វែងរកចំណូលចិត្តផ្សេងទៀតដែលធ្វើឱ្យខ្លួនឯងរីករាយ។”



Tiffany K.

“ខ្ញុំជាភរិយារបស់បុរសម្នាក់ដែលត្រូវគេនិរទេសនិងជាម្តាយរបស់កូនស្រីដ៏ស្រស់ស្អាតពីរនាក់ [ខ្ញុំដាក់កម្លាំងរបស់ខ្ញុំទាំងអស់] ទៅលើខ្លួនឯងដើម្បីមើលថែគ្រួសារមួយនេះ។ វាជាបន្ទុកដ៏ធ្ងន់បំផុតដែលខ្ញុំមិនធ្លាប់ជួបប្រទះ និងជាការឈឺចាប់ដ៏ខ្លាំងមួយសម្រាប់កូនៗរបស់ខ្ញុំ។ ការចងចាំរបស់យើងគឺជារូបភាពដែលគួរនៅក្នុងបេះដូងរបស់យើង ហើយគ្មានអ្វីអាចលុបវាបានទេ។ ខ្ញុំគ្រាន់តែអាចរក្សាពន្លឺនៃក្តីសង្ឃឹមដែលឆេះនៅក្នុងបេះដូងរបស់ខ្ញុំទោះបីជាស្ថានភាពរបស់យើងបែបណាក៏ដោយ។ ក្តីសង្ឃឹមមានអំណាចណាស់។”

ផ្នែកទី IV. បញ្ជីត្រួតពិនិត្យ និងសំភារៈផ្សេងៗ

សេចក្តីណែនាំខាងក្រោមមានគោលបំណងផ្តល់ជាឧទាហរណ៍ អំពីឯកសារ និងព័ត៌មានផ្សេងៗ ដើម្បីឲ្យអ្នកប្រមូលទុក និងបញ្ចូលក្នុងផែនការ និងរៀបចំឯកសារដើម្បីត្រៀមសំរាប់ការពារគ្រួសាររបស់អ្នក។ បញ្ជីត្រួតពិនិត្យទាំងនេះគ្រាន់តែសម្រាប់អ្នក ធ្វើការរៀបចំឯកសារផ្ទាល់ខ្លួនប៉ុណ្ណោះ ហើយមិនចាំបាច់ធ្វើទៅកន្លែងណានោះទេ។ គំនិតនេះត្រូវបានបំផុសឡើងដោយកម្មវិធី Immigrant Legal Resource Center's Family Preparedness Plan toolkit (មាន QR កូដខាងក្រោម) ដែលនៅក្នុងនោះ ក៏មានឧទាហរណ៍/ផ្សេងៗជាច្រើនទៀតសម្រាប់អ្នកផងដែរ។ វាមានសារៈសំខាន់ណាស់ក្នុងការរក្សាទុកឯកសារ និងព័ត៌មានខាងក្រោមនៅកន្លែងតែមួយ ដើម្បីឱ្យអ្នក និងគ្រួសាររបស់អ្នកអាចយកទៅប្រើប្រាស់បានយ៉ាងងាយស្រួលក្នុងករណីមានការឃុំខ្លួន ឬនិរទេសកើតឡើង។

សម្រាប់ឯកសារនីមួយៗ ពួកយើងសូមណែនាំឱ្យអ្នកថត ចម្លង ឬស្តុក ឯកសារទាំងនោះទុក ឬប្រគល់ឱ្យសមាជិកគ្រួសារណាម្នាក់រក្សាទុក។ ប្រសិនបើអ្នកត្រូវបានឃុំខ្លួន ឬនិរទេសសូមកុំយកឯកសារដើមទៅជាមួយ ព្រោះ ICE អាចរឹបអូសយកពីអ្នកបាន។



ឯកសារសំខាន់ៗ	
ប័ណ្ណបើកបរ ឬអត្តសញ្ញាណប័ណ្ណ	
លិខិតអនុញ្ញាតធ្វើការងារ	
ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ចាស់ (Green Card)	
លិខិតឆ្លងដែន	
សំបុត្រកំណើត	
សំបុត្រអាពាហ៍ពិពាហ៍	
លិខិតបញ្ជាក់ការអនុញ្ញាតសម្រាប់អ្នកថែទាំ	
A-Number (លេខនេះបង្ហាញនៅលើឯកសារអន្តោប្រវេសន៍ ហើយសំខាន់ត្រូវដឹង។)	
ឯកសារអន្តោប្រវេសន៍ (សូមមើលផ្នែកទី II សម្រាប់ការណែនាំអំពីរបៀបស្នើសុំឯកសារទាំងនេះ។)	
ឯកសារកាត់ទោសព្រហ្មទណ្ឌ (សូមមើលផ្នែកទី II សម្រាប់ការណែនាំអំពីរបៀបស្នើសុំឯកសារទាំងនេះ។)	
ប័ណ្ណលេខសំគាល់ខ្លួន ឬលេខ ITIN	
ការចុះឈ្មោះកំណើត (សម្រាប់កូនដែលកើតនៅសហរដ្ឋអាមេរិកដែលបានចុះបញ្ជីកំណើត នៅក្នុងប្រទេសកំណើតរបស់ឪពុកម្តាយ)	
បញ្ជី ចេញចូល សហរដ្ឋអាមេរិកជាមួយនឹងព័ត៌មាននៃកាលបរិច្ឆេទ (ដូចជា គោលបំណងនៃការធ្វើដំណើរ ។ល។)	

ព័ត៌មានសំរាប់ពេលមានអាសន្ន	
លេខទំនាក់ទំនងសំខាន់ៗ និងលេខទំនាក់ទំនងពេលមានអាសន្ន - សូមមើលទម្រង់ដែលបានភ្ជាប់ជាមួយនេះសម្រាប់ជំរុញការបំពេញ។	
ប័ណ្ណធានារ៉ាប់រងសុខភាព បញ្ជីថ្នាំ និងព័ត៌មានទំនាក់ទំនងរបស់វេជ្ជបណ្ឌិតសំរាប់អ្នក និងសំរាប់សមាជិកគ្រួសារអ្នក។	
វិក្កយបត្រចុងក្រោយបំផុត នៃថ្លៃឈ្នួល ថ្លៃទឹកភ្លើង ប្រាក់កម្ចី និងការទូទាត់ថ្លៃរថយន្ត (ក្នុងករណីគ្រួសារអ្នកចាំបាច់ធ្វើការចំណាយ)។	
របាយការណ៍ធានាការចុងក្រោយ	

* ឯកសារទាំងនេះគឺជាឯកសារដែលមានប្រយោជន៍ផងដែរក្នុងការត្រៀមទុកក្នុងករណីមានអ្វីមួយកើតឡើង ឬអ្នកឬមនុស្សជាទីស្រឡាញ់ត្រូវបានឃុំខ្លួន ឬនិរទេស។

ឯកសារគាំទ្រនានា ដែលអាចជួយក្នុងការសុំបើកសំណុំរឿងឡើងវិញ	
ប្រវត្តិការងារ (រួមទាំងប្រាក់បៀវត្សរ៍ ទម្រង់ W-2 ឯកសារពន្ធ វិញ្ញាបនបត្រអាជីវកម្ម)។ សូមសុំច្បាប់ចម្លងពី ទៅកែរបស់អ្នក ប្រសិនបើអ្នកមិនមានឯកសារទាំងនេះ។	
លិខិតគាំទ្រពី (គ្រួសារ មិត្តរួមការងារ មិត្តភក្តិ អតិថិជន អ្នកដឹកនាំសាសនា/សហគមន៍ មន្ត្រីពន្ធនាគារ។ល។ សរសេរពិពណ៌នាអំពីគុណសម្បត្តិវិជ្ជមានរបស់អ្នក និងមូលហេតុដែលអ្នក គួរស្នាក់នៅសហរដ្ឋអាមេរិកបន្ត)។	
ឯកសារទាក់ទងនឹង ការអប់រំ (រួមទាំងវិញ្ញាបនបត្រ ប្រតិបត្តិពិន្ទុ៖ សញ្ញាប័ត្រ GEDs) ។	
ភស្តុតាងនៃចំណងគ្រួសារអ្នក ជាមួយនិងសហរដ្ឋអាមេរិក (ដូចជា សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ កាតបែតង លិខិតឆ្លងដែន វិញ្ញាបនបត្រចូលសញ្ជាតិ ។ល។ សម្រាប់ប្តី/ប្រពន្ធ កូន ឪពុកម្តាយ បងប្អូនបង្កើត)	
កំណត់ត្រាពេទ្យសម្រាប់អ្នក និងសមាជិកគ្រួសារទាំងអស់ (រួមទាំងកំណត់ត្រាមន្ទីរពេទ្យ សំបុត្រថ្នាំពេទ្យ ការជូន តំណឹងពីវេជ្ជបណ្ឌិត កំណត់ត្រាវេជ្ជបញ្ជា និងវិក្កយបត្រ)។ សូមសួររកច្បាប់ចម្លងនៃឯកសារទាំងនេះពីអ្នក ដែលផ្តល់សេវាវេជ្ជសាស្ត្រឲ្យអ្នកប្រសិនបើអ្នកមិនមានឯកសារនេះទេ។	
ឯកសារផ្សេងទៀត៖ កំណត់ត្រាពន្ធនាគារបង្ហាញពីអាកប្បកិរិយាល្អ របស់អ្នក កំណត់ត្រាបានពីព្រះវិហារ ឯកសារ សេវាសហគមន៍ ព័ត៌មានអំពីការងារស្ម័គ្រចិត្ត រូបថតរបស់អ្នក និងក្រុមគ្រួសារ និងមិត្តភក្តិរបស់អ្នកថតជុំគ្នា។	

* សម្រាប់មនុស្សមួយចំនួន តុលាការអន្តោប្រវេសន៍មាន "ការសម្រេចចិត្ត" ក្នុងការអនុញ្ញាតឱ្យអ្នកស្នាក់នៅ ឬមិនស្នាក់នៅ ក្នុងសហរដ្ឋអាមេរិក ដោយផ្អែកលើថាតើពួកគេគិតថាអ្នកជាមនុស្សល្អ ហើយការនិរទេសរបស់អ្នកនឹងនាំឱ្យមានការលំបាក ដល់អ្នក គ្រួសារ និងសហគមន៍របស់អ្នក។ ឯកសារប្រភេទនេះអាចជួយបញ្ចុះបញ្ចូលតុលាការអន្តោប្រវេសន៍ឱ្យប្រើការសម្រេច ចិត្តរបស់ពួកគេដើម្បីអនុញ្ញាតឱ្យអ្នកសុំបើកសំណុំរឿងឡើងវិញ និងអនុញ្ញាតឱ្យអ្នកបន្តស្នាក់នៅ។

ព័ត៌មានសំរាប់ទំនាក់ទំនង

ឈ្មោះ

ថ្ងៃខែឆ្នាំកំណើត

លេខទូរស័ព្ទ

អ៊ីមែល

អាស័យដ្ឋាន

លេខទូរស័ព្ទការងារ

អ៊ីមែលនៅកន្លែងការងារ

អាសយដ្ឋានកន្លែងធ្វើការ

ព័ត៌មានសំរាប់ទំនាក់ទំនងពេលមានបន្ទាន់

ឈ្មោះ

ថ្ងៃខែឆ្នាំកំណើត

លេខទូរស័ព្ទ

អ៊ីមែល

អាស័យដ្ឋាន

លេខទូរស័ព្ទការងារ

អ៊ីមែលនៅកន្លែងការងារ

អាសយដ្ឋានកន្លែងធ្វើការ

ព័ត៌មានរបស់កូន

ឈ្មោះ

ថ្ងៃខែឆ្នាំកំណើត

លេខទូរស័ព្ទ

អ៊ីមែល

អាសយដ្ឋានសាលា

លេខទូរស័ព្ទសាលា

កម្មវិធីក្រៅម៉ោងសាលា

អាសយដ្ឋានកម្មវិធីក្រៅម៉ោងសាលា

វេជ្ជបណ្ឌិត

ធានារ៉ាប់រងសុខភាព

លេខទូរស័ព្ទវេជ្ជបណ្ឌិត

អ៊ីមែលរបស់វេជ្ជបណ្ឌិត

អាសយដ្ឋានរបស់វេជ្ជបណ្ឌិត

លក្ខខណ្ឌវេជ្ជសាស្ត្រ

ថ្នាំពេទ្យ

ប្រតិកម្មជាមួយ